


សម្រាប់ក្រុមហ៊ុនឯកជន

Bribespot គឺជាកម្មវិធីសម្រាប់តាមដាននិងរាយការណ៍អំពីការស្តាប់បំណងដោយអនាមិក ។ តាមរយៈការរាយការណ៍អំពីអំពើស្តាប់បំណងដែលទទួលបានពីទស្សនៈរបស់វិស័យឯកជន អង្គការតម្លាភាពកម្ពុជាអាចកំណត់បាននូវទីតាំងនៃអំពើពុករលួយក្នុងវិស័យសំខាន់ៗ។ ព័ត៌មាននេះនឹងផ្តល់នូវវេទិកាដែលមានសម្បូរច្បាស់លាស់ដល់អង្គការតម្លាភាពកម្ពុជា សម្រាប់ធ្វើការតស៊ូមតិ ដើម្បីជម្រុញឱ្យមានការកែទម្រង់ក្នុងផ្នែកសំខាន់ៗសម្រាប់វិស័យឯកជន ។

BRIBESPOT ជាអ្វី?

Bribespot គឺជាសេវាអនាមិកមួយសម្រាប់រាយការណ៍និងតាមដានការស្តាប់បំណងតាមអនឡាញ ។ Bribespot

អាចឱ្យយើង
បង្ហាញប្រាប់
បានយ៉ាងងាយ
ស្រួលនិង
ដោយមិន
ចាំបាច់បញ្ចេញ
ឈ្មោះអំពីការ



ជួបប្រទះរបស់យើងទាក់ទងនឹងការស្តាប់បំណងស្រុកសាធារណៈ តាមរយៈកម្មវិធីទូរស័ព្ទដៃ ឬវេបសាយ Bribespot (www.bribespot.com) ។ ការជួបប្រទះទាំងនោះនឹងត្រូវបានដាក់បង្ហាញនៅលើផែនទី Google មួយរំពេចបន្ទាប់ពីការរាយការណ៍រួច ។

Bribespot បានចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ និងធានានូវការរក្សាព័ត៌មានជាសម្ងាត់ ។ កម្មវិធីនេះមិនតម្រូវឱ្យមានការចុះឈ្មោះ មិនធ្វើការប្រមូល ឬរក្សាទុកនូវទិន្នន័យផ្ទាល់ខ្លួន ឬអាស័យដ្ឋានកុំព្យូទ័រ IP ឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះមានយន្តការដើម្បីធានាថា ព័ត៌មានអំពីអ្នកប្រើប្រាស់នឹងមិនអាចស្វែងរកបានឡើយ ។

កម្មវិធីមួយនេះត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ជាពិសេសប្រទេសម៉ាឡេស៊ី និងប្រទេសថៃដែលកំពុងតែធ្វើការផ្សព្វផ្សាយកម្មវិធីមួយនេះយ៉ាងសកម្ម ។ កម្មវិធីទូរស័ព្ទ និងវេបសាយ Bribespot ជាភាសាខ្មែរ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញការអន្តរជាតិនៅ

ប្រទេស
អេស្ប៉ានីយ៉ា
ហើយត្រូវ
បានដាក់
ឱ្យប្រើប្រាស់
នៅក្នុងឆ្នាំ
២០១៤។

ចាប់តាំងពីកម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាមក អង្គការតម្លាភាពកម្ពុជា បានទទួលការរាយការណ៍អំពីពុករលួយចំនួនប្រមាណ ៨០ករណី។ អង្គការតម្លាភាពកម្ពុជាជឿជាក់យ៉ាងមុតមាំថា ដើម្បីឱ្យសក្តានុពលនៃកម្មវិធី Bribespot នេះឈាន

ដល់កម្រិតកំពូល ការលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់កម្មវិធីនេះដើម្បីរាយការណ៍អំពើពុករលួយ មានសារៈសំខាន់យ៉ាងខ្លាំង ។

ហេតុអ្វីត្រូវប្រើប្រាស់កម្មវិធីនេះ?

ក្រុមហ៊ុនរមែងតែជួបប្រទះនឹងបទល្មើសពុករលួយតូចតាច ដូចជាការបង់ប្រាក់ដើម្បីសម្រួល ឬពន្លឿនការទទួលបានសេវាសាធារណៈ ។ Bribspot អនុញ្ញាតឱ្យក្រុមហ៊ុនរាយការណ៍អំពើពុករលួយ ដោយមិនចាំបាច់មានការព្រួយបារម្ភពីផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនឬផលវិបាកណាមួយឡើយ។ អង្គការតម្លាភាពកម្ពុជាជឿជាក់ថា នៅពេលដែលមានអ្នកប្រើប្រាស់កម្មវិធី Bribspot នេះកាន់តែច្រើន ការកំណត់ទីតាំងនៃអំពើពុករលួយក្នុងខេត្ត ឬក្រុងណាមួយនិងការចាត់វិធានការប្រកបដោយប្រសិទ្ធភាពដោះស្រាយការស្តុកប៉ាន់ប្រភេទនេះក៏កាន់តែមានភាពងាយស្រួលផងដែរ។ អង្គការតម្លាភាពកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តលើកស្ទួយការប្រកបអាជីវកម្មឱ្យមានភាពងាយស្រួលនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការកំណត់បាននូវវិស័យដែលអំពើពុករលួយកើតមានដោយផ្អែកលើទស្សនៈរបស់វិស័យឯកជននេះ យើងមានការជឿជាក់ថានឹងអាចជម្រុញឱ្យមានការផ្លាស់ប្តូរក្នុងវិស័យសំខាន់ៗទាំងនោះបាន ។

ការរាយការណ៍អនាមិកអំពីអំពើពុករលួយធានានូវសុវត្ថិភាពដល់អ្នករាយការណ៍ ហើយក្រុមហ៊ុននឹងមិនប្រឈមនឹងហានិភ័យនៃផលវិបាកណាមួយឡើយ។ អង្គការតម្លាភាពកម្ពុជាលើកទឹកចិត្តនិងជម្រុញឱ្យក្រុម

ហ៊ុនចូលរួមប្រមែប្រមូលភស្តុតាងដើម្បីប្រឆាំងអំពើពុករលួយ និងចូលរួមផ្តល់នូវវេទិកាដែលមានសម្បូររឹងមាំមួយសម្រាប់ការធ្វើកំណែទម្រង់ ។ ដោយមានការគាំទ្រពីសំណាក់ក្រុមហ៊ុនឯកជន អង្គការតម្លាភាពកម្ពុជានឹងអាចកំណត់បាននូវទីតាំងនៃអំពើពុករលួយព្រមទាំងសង្ខេប និងធ្វើរបាយការណ៍សម្រាប់ក្រសួងពាក់ព័ន្ធ ព្រមទាំងអង្គការប្រឆាំងអំពើពុករលួយ ដើម្បីធ្វើការជម្រុញឱ្យមានការកែទម្រង់និងការអនុវត្តកាន់តែមានភាពប្រសើរឡើង ។

វិធីប្រើប្រាស់ BRIBESPOT

ទាំងកម្មវិធីទូរស័ព្ទ និងវេបសាយរបស់ Bribspot សុទ្ធតែមានលក្ខណៈងាយស្រួលប្រើប្រាស់ ដែលកម្មវិធីនេះមានសម្រាប់ទាំងប្រភេទប្រតិបត្តិការ Android និង IOS។ អង្គការតម្លាភាពកម្ពុជាក៏បានបង្កើតវីដេអូក្លីបខ្លីចំនួន២ សម្រាប់ណែនាំពីរបៀបប្រើប្រាស់កម្មវិធី Bribspot ដែលវីដេអូមួយធ្វើឡើងជាភាសាខ្មែរ (https://www.youtube.com/watch?v=zvakERP_xk4) និងមួយទៀតជាភាសាអង់គ្លេស (<https://www.youtube.com/watch?v=i8i1Ub6TrCc>) ។

អង្គការតម្លាភាពកម្ពុជាមានមោទនភាព និងក្តីរីករាយក្នុងការផ្តល់ចម្លើយ ក៏ដូចជាយោបល់ត្រឡប់ចំពោះការរាយការណ៍អំពើពុករលួយដែលមានបោះពុម្ពផ្សាយលើកម្មវិធី Bribspot នេះដើម្បីបង្ហាញពីការដឹងគុណដល់អ្នកដែលបានចូលរួមរាយការណ៍អំពើពុករលួយ ។

ករណីជោគជ័យក្នុងតំបន់

នៅក្នុងប្រទេសឥណ្ឌា កម្មវិធីមួយស្រដៀងគ្នានេះដែរ មានឈ្មោះថា *I Paid a Bribe* (www.ipaidabribe.com) ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងការដោះស្រាយ បញ្ហាពុករលួយនៅក្នុងសង្គម ។ នៅអំឡុងឆ្នាំ ២០១៥ ការរាយការណ៍ទូទាំងប្រទេសឥណ្ឌាដែលមានចំនួន ច្រើនជាង ៦០០.០០ ត្រូវបានបោះពុម្ពផ្សាយនៅលើ កម្មវិធី *I Paid a Bribe* ។ ភាពជោគជ័យនៃកម្មវិធីនេះ បាននាំទៅរកភាពប្រសើរជាងមុននៃសេវាកម្ម និងការ អនុវត្តនីតិវិធី ។ បន្ទាប់ពីមានកំនើននៃការរាយការណ៍ អំពីពុករលួយពាក់ព័ន្ធនឹងការធ្វើបណ្តុំបើកបរនៅរាជ ធានីបាណាឡូ រដ្ឋាភិបាលក្នុងស្រុកនេះបានរៀបចំ បង្កើតប្រព័ន្ធអនឡាញថ្មីមួយ និងផ្លូវសម្រាប់ធ្វើតេស្ត បើកបរដោយស្វ័យប្រវត្តិដំបូងគេបង្អស់នៅលើពិភព លោក¹ ។ វេបសាយរបស់កម្មវិធី *I Paid a Bribe* នេះ មានអ្នកចូលទស្សនាច្រើនជាង ១០លាននាក់ ហើយ ឥឡូវ កម្មវិធីនេះត្រូវបានយកទៅប្រើប្រាស់នៅក្នុងទ្វីប អាហ្វ្រិក និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ។

អង្គការតម្លាភាពកម្ពុជាជឿជាក់ទៅលើឥទ្ធិពលនៃការ ច្នៃប្រែឱកាសថ្មី ។ បើសិនជាក្រុមហ៊ុន និងប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាអាចចូលរួមរាយការណ៍ឱ្យបាន ទូលំទូលាយអំពីអំពើពុករលួយ នោះការផ្លាស់ប្តូរនឹង កើតមានឡើងជាមិនខាន ។

សម្រាប់ព័ត៌មានបន្ថែម សូមស្វែងរកនៅគេហទំព័រ www.bribespot.com និងទាញយកកម្មវិធីនេះតាមរយៈ Play Store សម្រាប់ទូរស័ព្ទ Android ឬតាមរយៈ App Store ចំពោះទូរស័ព្ទ Iphone ។

¹ <http://www.nytimes.com/2012/03/07/business/web-sites-shine-light-on-petty-bribery-worldwide.html? r=0>